



រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៦

សេចក្តីណែនាំ

ស្តីពី

ការអនុវត្តប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ

សម្រាប់ឆ្នាំ២០១៦

អនុលោមតាមប្រកាសលេខ ៧១០ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៦។ អគ្គនាយកដ្ឋាន ពន្ធដារ សូមធ្វើការណែនាំអំពីវិធាន និងនីតិវិធី ដើម្បីសម្រួលដល់ការអនុវត្តប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទ ដូចខាងក្រោម៖

I. កាលបរិច្ឆេទ និងទីកន្លែងបង់ពន្ធ៖

ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៦ ត្រូវប្រមូលចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ពន្ធនេះត្រូវប្រមូល នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារ កាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី។ ប្រាក់ពន្ធដែលបានបង់នៅអង្គភាពពន្ធដារ ឬធនាគារពាណិជ្ជ នៅមូលដ្ឋានណា ត្រូវចាត់ទុកជាចំណូលរបស់មូលដ្ឋាននោះ។

II. នីតិវិធី នៃការបង់ពន្ធ៖

ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៦ ម្ចាស់យានយន្តត្រូវភ្ជាប់មក ជាមួយនូវ៖

ក- ចំពោះម្ចាស់យានយន្តដែលមានប័ណ្ណសម្គាល់ការបង់ពន្ធ ៖

- ប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ដោយមិនចាំបាច់ដាក់ លិខិត ប្រកាសបង់ពន្ធ
- ករណីបាត់ប័ណ្ណនេះ ម្ចាស់យានយន្តត្រូវដាក់ពាក្យស្នើសុំបោះបង់ពន្ធសាជាថ្មីនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅសាខាណាមួយនៃធនាគារទាំងពីរខាងលើដោយត្រូវបង់តម្រៃសេវាក្នុងការធ្វើប័ណ្ណនេះ ចំនួន ៥ ០០០ រៀល។

ខ- ចំពោះម្ចាស់យានយន្តដែលមិនមានប័ណ្ណសម្គាល់ការបង់ពន្ធ ៖

- ត្រូវបំពេញ និងដាក់លិខិតប្រកាសបង់ពន្ធចំនួន ០២សន្លឹក តាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយឯកសារបង់ពន្ធឆ្នាំ២០១៥
- ករណីបាត់ឯកសារបង់ពន្ធនេះ ម្ចាស់យានយន្តត្រូវដាក់ពាក្យស្នើសុំលិខិតបញ្ជាក់ការបង់ពន្ធលើមធ្យោបាយ ដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៥ នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដើម្បីប្រើប្រាស់ ក្នុងការបង់ ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៦។

គ- ចំពោះមធ្យោបាយដឹកជញ្ជូននិងឃានជំនិះគ្រប់ប្រភេទ ដែលទើបមកប្រកាសបង់ពន្ធលើកដំបូង÷

ត្រូវបំពេញលិខិត ប្រកាសបង់ពន្ធចំនួន ០២ សន្លឹក តាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ និងភ្ជាប់មកជាមួយនូវឯកសារដូចមានខាងក្រោម ÷

- ប័ណ្ណសម្គាល់ឃានយន្ត ឬ
- វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសឃានយន្ត ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ឬ
- បង្កាន់ដៃបង់ពន្ធនាំចូល ឬ
- លិខិតបញ្ជាក់ការប្រើប្រាស់ឃានយន្តចេញដោយឃុំ-សង្កាត់ ចំពោះឃានយន្តកែច្នៃក្នុងស្រុក និង
- អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនរបស់ម្ចាស់មធ្យោបាយដឹកជញ្ជូន និងឃានជំនិះ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់សំបុត្រកំណើត ចេញដោយមន្ត្រីអត្រានុកូលដ្ឋាន។

ដើម្បីមានភាពងាយស្រួលក្នុងការប្រកាសបង់ពន្ធប្រភេទនេះនៅឆ្នាំបន្តបន្ទាប់ខាងមុខ ម្ចាស់ឃានជំនិះអាចស្នើសុំធ្វើប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងឃានជំនិះគ្រប់ប្រភេទ ដោយគ្រាន់តែគូសក្នុងប្រអប់ដូចមានបង្ហាញក្នុងលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងឃានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៦។ ការស្នើសុំបោះពុម្ពប័ណ្ណនេះត្រូវបង់ថ្លៃសេវា ចំនួន ៥ ០០០ រៀល។

III. ការខកខានមិនបានបង់ពន្ធឆ្នាំ២០១៥÷

ចំពោះមធ្យោបាយដឹកជញ្ជូន និងឃានជំនិះគ្រប់ប្រភេទទាំងឡាយណា ដែលមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងឃានជំនិះគ្រប់ប្រភេទនៅក្នុងឆ្នាំ២០១៥ ហើយមានបង្កាន់ដៃបង់ពន្ធនាំចូលមុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ឬមិនមានបង្កាន់ដៃបង់ពន្ធនាំចូល ត្រូវបង់ប្រាក់ពន្ធ និងប្រាក់ពិន័យសម្រាប់បណ្តាឆ្នាំដែលបានខកខានមិនបានបង់ពន្ធក្នុងមកឱ្យបានរួចរាល់ជាមុនសិន ទើបអនុញ្ញាតឱ្យប្រកាសបង់ពន្ធសម្រាប់ឆ្នាំ២០១៦។

ក្នុងឆ្នាំ២០១៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញប្រកាសលេខ ៥៤៨ សហវ.ប្រក ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងឃានជំនិះគ្រប់ប្រភេទឆ្នាំ២០១៤ ក្នុងប្រការ៩ នៃប្រកាសនេះបានចែងថា “មធ្យោបាយដឹកជញ្ជូន និងឃានជំនិះទាំងឡាយណា ដែលមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងឃានជំនិះគ្រប់ប្រភេទសម្រាប់បណ្តាឆ្នាំមុន។ ត្រូវបានលើកលែងពន្ធ និងប្រាក់ពិន័យសម្រាប់ឆ្នាំសារពើពន្ធ ដែលមិនបានបង់ក្នុងមក។ ប៉ុន្តែម្ចាស់ឃានយន្តទាំងនោះ ត្រូវមានកាតព្វកិច្ចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងឃានជំនិះគ្រប់ប្រភេទ គិតចាប់ពីឆ្នាំ២០១៤ តទៅ” នេះជាការអនុគ្រោះការបង់ពន្ធដ៏ធំមួយ។ ប៉ុន្តែការអនុវត្តជាក់ស្តែង នៅមានរថយន្តមួយចំនួនមានបង្កាន់ដៃបង់ពន្ធនាំចូល រួចហើយយករថយន្តនេះទៅធ្វើចរាចរ និងលក់បន្តដៃគ្នាពីម្នាក់ទៅម្នាក់ដោយអូសបន្លាយពេលចុះបញ្ជីឃានយន្តនៅស្ថាប័នសាធារណការ និងដឹកជញ្ជូន។ ដើម្បីឱ្យការគ្រប់គ្រង និងប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងឃានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៦ និងឆ្នាំបន្តកាន់តែមានប្រសិទ្ធភាព រថយន្តដែលបាននាំចូលយកមកដាក់លក់នៅតាមឃ្លាំងនានា ក៏ត្រូវយកមកប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងឃានជំនិះគ្រប់ប្រភេទឱ្យបានទាន់ពេលវេលានៃឆ្នាំប្រមូលពន្ធនេះដែរ ព្រោះថារថយន្តទាំងអស់នេះនាំចូលក្នុងគោលបំណងដាក់ឱ្យចរាចរទាំងអស់ លើកលែងតែរថយន្តដែលបានប្រកាសជាសន្និធិរបស់ក្រុមហ៊ុនដែលមានសកម្មភាពអាជីវកម្មទិញ-លក់រថយន្ត និងបានចុះបញ្ជីប្រកាសបង់ពន្ធតាមរបបស្វ័យប្រកាស។

ដោយហេតុនេះ រថយន្តដែលមានបង្កាន់ដៃបង់ពន្ធនាំចូល ឬប័ណ្ណសម្គាល់ឃានយន្តមុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ឬមិនមានបង្កាន់ដៃបង់ពន្ធនាំចូល ត្រូវបង់ប្រាក់ពន្ធ និងប្រាក់ពិន័យសម្រាប់បណ្តាឆ្នាំដែលបានខកខានមិនបានបង់ពន្ធក្នុងមក ឱ្យបានរួចរាល់ជាមុនសិន ទើបអនុញ្ញាតឱ្យប្រកាសបង់ពន្ធសម្រាប់ឆ្នាំ២០១៦។

IV. ការកំណត់ចំណាត់ថ្នាក់ប្រភេទយានយន្តត្រូវជាប់ពន្ធ៖

ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ត្រូវកំណត់ទៅតាមប្រភេទនីមួយៗ ដោយមិនគិតថាជាកម្មសិទ្ធិរបស់រដ្ឋ ឬឯកជនឡើយ ដែលត្រូវបង់ពន្ធតាមតារាងឧបសម្ព័ន្ធ I និងឧបសម្ព័ន្ធ II ដែលបានកំណត់ដូចខាងក្រោមនេះ ៖

ក. រថយន្តទេសចរណ៍៖

គិតតាមទំហំស៊ីឡាំងជាស.ម^៣ មានដល់១ ៥០០ស.ម^៣ លើសពី១ ៥០០ស.ម^៣ ដល់២ ០០០ស.ម^៣ លើសពី២ ០០០ស.ម^៣ ដល់២ ៩០០ស.ម^៣ លើសពី២ ៩០០ស.ម^៣ ដល់៤ ០០០ស.ម^៣ និងលើសពី ៤ ០០០ស.ម^៣ ឡើងទៅ ដោយគិតពីឆ្នាំផលិតដល់៥ឆ្នាំ លើសពី៥ឆ្នាំដល់១០ឆ្នាំ និងលើសពី១០ឆ្នាំ។ ដោយឡែក ចំពោះរថយន្តដឹកទំនិញធុនតូចដែលមានទ្វារបួន (PICK UP) មានអាយុកាលគិតពីឆ្នាំផលិតដល់០៥ឆ្នាំ និងរថយន្តដឹកអ្នកដំណើរមានអាយុកាលគិតពីឆ្នាំផលិតដល់០៥ឆ្នាំ ក៏ត្រូវចាត់ទុកជារថយន្តទេសចរណ៍ ដែលត្រូវបង់ពន្ធតាមទំហំស៊ីឡាំង និងឆ្នាំផលិតដូចរថយន្តទេសចរណ៍ ដទៃទៀតដែរ។

ខ. រថយន្តដឹកទំនិញ៖

- គិតតាមទម្ងន់សរុប មានទម្ងន់រថយន្ត និងទម្ងន់ផ្ទុក (ទំនិញ និងមនុស្ស) មានដល់៣តោន លើសពី៣តោន ដល់១០តោន ថ្នាក់លើសពី១០តោន ដល់២០តោន និងលើសពី២០តោន
- គិតតាមចំនួនភ្លៅ និងកង់ ចំពោះរថយន្តកែច្នៃផ្សេងទៀត ក្នុងនោះរថយន្តមាន ភ្លៅ៣និងកង់៦ ត្រូវបង់ពន្ធដូចរថយន្តដឹកទំនិញលើសពី១០តោនដល់២០តោន និងរថយន្តមានភ្លៅ៣និងកង់១០ ត្រូវបង់ពន្ធដូចរថយន្តដឹកទំនិញលើសពី២០តោន ។ ដោយឡែក រថយន្តកែច្នៃ (គោយន្ត និងរថយន្តកង់បី ដែលបំពាក់ដោយម៉ាស៊ីនរថយន្ត) ត្រូវបង់ពន្ធដូចរថយន្តដឹកទំនិញដល់៣តោន
- ដោយឡែក រថយន្តជាក្បាលសណ្តោង និងស៊ីម៉ង់ត៍សណ្តោងត្រូវបានបង់ពន្ធរួមគ្នា គិតទាំងទម្ងន់ក្បាលរថយន្តសណ្តោង ទម្ងន់ស៊ីម៉ង់ត៍ និងទម្ងន់ផ្ទុក ត្រូវបង់ពន្ធដូចរថយន្តដឹកទំនិញលើសពី២០តោន។

គ. រ៉ឺម៉កសណ្តោង៖

- គិតតាមទម្ងន់សរុប ដែលមានទម្ងន់រ៉ឺម៉ក និងទម្ងន់ផ្ទុក មានចាប់ពី៣តោន ដល់១០តោន លើសពី១០តោន ដល់២០តោន និងលើសពី២០តោន
- គិតតាមចំនួនភ្លៅ និងកង់ ចំពោះរ៉ឺម៉កសណ្តោងកែច្នៃ ក្នុងនោះមាន ភ្លៅ២កង់៤ បង់ពន្ធដូចរ៉ឺម៉កសណ្តោងដែលមានទម្ងន់ចាប់ពី៣តោន ដល់១០តោន និងភ្លៅ២កង់៨ បង់ពន្ធដូចរ៉ឺម៉កសណ្តោងដែលមានទម្ងន់លើសពី១០តោន ដល់២០តោន។

ឃ. រថយន្តដឹកអ្នកដំណើរ៖

គិតតាមចំនួនកៅអី មានដល់១៥កៅអី ពី១៦កៅអីដល់២៥កៅអី និងលើសពី២៥កៅអី។

ង. ជលយាន ឬជលយានយន្តផ្លូវទន្លេ៖

- ដឹកទំនិញ៖ គិតតាមទម្ងន់ផ្ទុក មានដល់៣តោន លើសពី៣តោនដល់១០តោន លើសពី១០តោនដល់២០តោន និងលើសពី២០តោន
- ដឹកអ្នកដំណើរ៖ គិតជាប្រវែងបណ្តោយ មានដល់២០ម៉ែត្រ លើសពី២០ម៉ែត្រ ដល់៣០ម៉ែត្រ និងលើសពី៣០ម៉ែត្រ
- សណ្តោង៖ គិតជាកម្លាំងសេះ លើសពី១៥០សេះដល់២០០សេះ លើសពី២០០សេះដល់២៥០សេះ និងលើសពី២៥០សេះ
- នេសាទ៖ គិតជាកម្លាំងសេះ លើសពី១៥០សេះដល់២០០សេះ លើសពី២០០សេះដល់២៥០សេះ និងលើសពី២៥០សេះ

ច. ជលយាន ឬជលយានយន្តផ្លូវសមុទ្រ÷

- ដឹកទំនិញ÷គិតតាមទម្ងន់ផ្ទុក មានដល់១០០តោន លើសពី១០០តោន ដល់ ១ ០០០តោន លើសពី១ ០០០តោន ដល់ ២ ០០០តោន និងលើសពី ២ ០០០តោន
- ដឹកអ្នកដំណើរ÷គិតជាប្រវែងបណ្តោយ មានដល់២០ម៉ែត្រ និងពី២១ម៉ែត្រ ដល់៣០ម៉ែត្រ
- សណ្តោង÷គិតជាកម្លាំងសេះ លើសពី១៥០សេះដល់២៥០សេះ លើសពី២៥០សេះដល់៥០០សេះ និងលើសពី៥០០សេះ
- នេសាទ÷គិតជាកម្លាំងសេះ មាន÷
 - + ទូកមានកម្លាំង លើសពី១៥០សេះ
 - + កប៉ាល់មានកម្លាំង ដល់១៥០សេះ លើសពី១៥០សេះដល់២៥០សេះ លើសពី២៥០សេះដល់៥០០សេះ និងលើសពី៥០០សេះ។

ឈ. អ្នបរដ្ឋវត្ថុ/សមុទ្រ÷

គិតជាកម្លាំងសេះ លើសពី១៥០សេះ ដល់២០០សេះ និងលើសពី២០០សេះ។

V. ការលើកលែងពន្ធ÷

ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ត្រូវបានលើកលែងចំពោះ÷

- រថយន្តគិលានសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យជាកម្មសិទ្ធិរបស់រដ្ឋ
- យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែលបម្រើការងារសម្រាប់កិច្ចការការពារជាតិ ជាមធ្យោបាយប្រើប្រាស់ដឹកជញ្ជូនសម្ភារទ័ព ឬដឹកជញ្ជូនកងទ័ព ក៏ដូចជាសម្រាប់កិច្ចការសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដូចមានចែងក្នុងមាត្រា ១១ និងមាត្រា ១២ នៃអនុក្រឹត្យលេខ ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញផ្សាយលេខសម្គាល់យានជំនិះ និងយានយន្តដែលពាក់ផ្លាកលេខ ខ.ម ឬ ន.ប ជាផ្លូវការ ដែលមានការទទួលស្គាល់ និងបញ្ជាក់ពីក្រសួងការពារជាតិ ឬក្រសួងមហាផ្ទៃ
- យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។

ក្រសួង-ស្ថាប័ន ឬអង្គភាព ដែលជាអាណាព្យាបាល ឬជាម្ចាស់កម្មសិទ្ធិនៃយានយន្តដូចមានចែងនៅក្នុងប្រការនេះ ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលក្ខណៈគ្រប់គ្រងពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ) ដោយភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលបានស្នើសុំនោះ។

VI. សិទ្ធិទទួល និងការប្រើប្រាស់ឯកសារបង់ពន្ធ÷

ក្រោយពេលបង់ពន្ធចេញហើយ ម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះ ត្រូវទទួលបានបង្កាន់ដៃទទួលប្រាក់ពន្ធមួយសន្លឹកចេញពីប្រព័ន្ធកុំព្យូទ័រ និងលក្ខណៈគ្រប់គ្រងសម្រាប់បិទភ្ជាប់មធ្យោបាយដឹកជញ្ជូននិងយានជំនិះ មួយសន្លឹក។ បង្កាន់ដៃទទួលប្រាក់ពន្ធនេះ ត្រូវរក្សាទុកជាប់នឹងយានយន្ត សម្រាប់បង្ហាញមន្ត្រីមានសមត្ថកិច្ច និងអាចជាឯកសារសម្រាប់ប្រកាសបង់ពន្ធនៅឆ្នាំបន្ទាប់។

→

VII. ការស្វែងរកព័ត៌មាន និងការគណនាប្រាក់ពន្ធ៖

ដើម្បីបង់ពន្ធ ម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះ អាចទាក់ទងដោយផ្ទាល់ជាមួយសាខាពន្ធដារខេត្ត ខណ្ឌ ឬ ធនាគារកាណាឌីយ៉ា ក.អ ឬធនាគារអេស៊ីលីដា ភីអិលស៊ី ឬ តាមគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ (www.tax.gov.kh) ដើម្បីស្វែងរកប្រកាសលេខ ៧១០ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ និងឧបសម្ព័ន្ធ I-II ស្តីពីការកំណត់ ប្រាក់ពន្ធមធ្យោបាយដឹកជញ្ជូន ឬអាចប្រើប្រាស់ Smart device (IOS and Android) ដោយស្វែងរកពាក្យគន្លឹះ Cambodia Road Tax 2016 ដើម្បីគណនាប្រាក់ពន្ធ។

VIII. ការត្រួតពិនិត្យ និងឆោសឆាយ៖

- ចាប់ពីថ្ងៃទី០១ ខែធ្នូ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ គ្រប់សាខាពន្ធដារខេត្ត ខណ្ឌ ទាំងអស់ ត្រូវរៀបចំ យន្តការត្រួតពិនិត្យពីការប្រកាសបង់ពន្ធនេះឱ្យបានរួចរាល់ ដូចប្រព្រឹត្តកម្មដែលបានអនុវត្តឆ្នាំកន្លងមក។ ទន្ទឹមនឹងនេះ គ្រប់សាខាពន្ធដារខេត្ត ខណ្ឌ ធនាគារកាណាឌីយ៉ា ក.អ និងធនាគារអេស៊ីលីដា ភីអិលស៊ី ត្រូវបន្តទទួលប្រាក់ពន្ធ និងប្រាក់ពិន័យ
- ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ តទៅ អគ្គនាយកដ្ឋានពន្ធដារនឹងចុះត្រួតពិនិត្យពីការប្រកាសបង់ពន្ធនេះ និងផាកពិន័យចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះទាំងឡាយណា ដែលមិនបានប្រកាសបង់ពន្ធតាម កាលកំណត់ខាងលើ។

ទទួលបានសេចក្តីណែនាំនេះ គ្រប់សាខាពន្ធដារខេត្ត ខណ្ឌ ធនាគារកាណាឌីយ៉ា ក.អ ធនាគារអេស៊ីលីដា ភីអិលស៊ី និងម្ចាស់យានយន្តទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ។ ➔

ប្រតិភូរាជរដ្ឋាភិបាល
នាយកប្រតិភូអគ្គនាយកដ្ឋានពន្ធដារ

គង់ វិបុល